



គម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស ដើម្បីបញ្ជ្រាបភាពធន់នឹងអាកាសធាតុនៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (កម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ)

សាវតាកម្រោង៖

ដោយមានការទទួលស្គាល់ឥទ្ធិពលនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាសកល កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៩ និង២តំបន់ (តំបន់ការីបៀន និងតំបន់ប៉ាស៊ីហ្វិក) ត្រូវបានជ្រើសរើសក្នុងការអនុវត្ត កម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុ ក្រោមមូលនិធិវិនិយោគអាកាសធាតុនៃធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍន៍។ គោលបំណងទូទៅ គឺដើម្បីសាកល្បង និងបង្ហាញពីវិធីសាស្ត្រដើម្បីបញ្ជ្រាបហានិភ័យ និងភាពធន់នឹងអាកាសធាតុពីការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីសំខាន់ៗ ដែលជាការបន្ថែមលើសកម្មភាពដែលកំពុងបន្តអនុវត្ត។

ការអនុវត្តកម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុនៅកម្ពុជា ចែកចេញជា២ដំណាក់កាល៖ ដំណាក់កាលទី១ បានគាំទ្រកម្មវិធីសាកល្បងយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ រួមមានកម្មវិធីវិនិយោគជាដើម។ ដំណាក់កាលទី២ ជាកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ដែលអនុវត្តគម្រោងវិនិយោគចំនួន៧ ដោយមានថវិកាសរុបជិត៤០០លានដុល្លារសហរដ្ឋអាមេរិក និងគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសដើម្បីបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (T A)។ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន អនុវត្តគម្រោង TA នេះ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ។ គម្រោង TA បានចាប់ផ្តើមអនុវត្តផ្លូវការពីខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ខែសីហា ឆ្នាំ២០១៨។ ថវិកាសរុបរបស់គម្រោង TA គឺ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីមូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី។

គោលបំណង៖

គម្រោងមានគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងអ្នកពាក់ព័ន្ធក្នុងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងផ្តល់ការគាំទ្របច្ចេកទេសដល់ការសម្របសម្រួល និងការអនុវត្តគម្រោងវិនិយោគទាំង៧របស់កម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយផ្តោតទៅលើវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ ជាឱកាសសំខាន់មួយដើម្បីកសាងភាពធន់នឹងអាកាសធាតុនៅកម្ពុជា និងសម្រាប់ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍។ ដូច្នេះ ការគាំទ្រដល់គម្រោងវិនិយោគជាតួនាទីដ៏សំខាន់មួយរបស់គម្រោង TA ។

សកម្មភាពអនុវត្ត៖

- សមាសភាគទី១៖** ពង្រឹងការសម្របសម្រួលកម្មវិធី SPCR និងការគាំទ្រសមត្ថភាពបច្ចេកទេសសម្រាប់ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍
- សមាសភាគទី២៖** ធ្វើការសិក្សាពីលទ្ធភាពលំអិត របស់គម្រោងមួយចំនួន ក្រោមកម្មវិធីសកម្មភាពជាតិបន្តនឹងការប្រែប្រួលអាកាសធាតុ (NAPA)
- សមាសភាគទី៣៖** បង្កើតយន្តការគាំទ្រសង្គមស៊ីវិល និងពង្រឹងសមត្ថភាពដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងការបញ្ជ្រាបការបន្តនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយគ្រោះមហន្តរាយទៅក្នុងប្រតិបត្តិការរបស់ខ្លួន និង
- សមាសភាគទី៤៖** ផលិត និងផ្សព្វផ្សាយឯកសារចំណេះដឹងស្តីពីការបន្តនឹងការប្រែប្រួលអាកាសធាតុ។





អង្គការមិនមែនរដ្ឋាភិបាល (មិនទាន់ជ្រើសរើស) នឹងអនុវត្តសមាសភាគទី៣។ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន កំពុងអនុវត្តសមាសភាគទី១ ទី២ និងទី៤។ ក្រុមហ៊ុន ហាតហ្វឺល (Hatfield) មកពីប្រទេសកាណាដា ជាអ្នកគាំទ្របច្ចេកទេស ដោយសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងក្រុមហ៊ុន TANCONS នៅកម្ពុជា។

លទ្ធផលរំពឹងទុក៖

- គម្រោងមួយចំនួនពាក់ព័ន្ធនឹងការស្រោចស្រព ការការពារទឹកជំនន់ កសិកម្ម ដីចម្រុះ ផ្លូវថ្នល់ ទឹកស្អាត និងអនាម័យ និងការអភិវឌ្ឍទីក្រុង នឹងបានប្រើប្រាស់ឧបករណ៍ពិស្សហានិក័យ។
- ការវាយតម្លៃភាពងាយរងគ្រោះ ដោយបញ្ចូលព័ត៌មានអាកាសធាតុត្រូវបានប្រើប្រាស់សម្រាប់គម្រោងដែលបានចាត់ទុកថាជាគម្រោងអាចមានហានិភ័យក្នុងវិស័យសំខាន់ៗ
- យុទ្ធសាស្ត្រមន្តីការបន្តនឹងត្រូវបានធ្វើសមាហរណកម្មទៅក្នុងវិស័យបីសំខាន់ៗ (កសិកម្ម ធនធានទឹក និង ហេដ្ឋារចនាសម្ព័ន្ធ) ត្រឹមឆ្នាំ២០១៨ និង
- យ៉ាងតិចណាស់ ២៥ភាគរយ នៃគម្រោងក្នុងវិស័យធនធានទឹក កសិកម្ម ដឹកជញ្ជូន ទឹកស្អាត និងអនាម័យត្រូវមានភាពធន់នឹងអាកាសធាតុ។

អ្នកពាក់ព័ន្ធ៖

- ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
- ក្រសួងមហាផ្ទៃ
- ក្រសួងធនធានទឹក និងឧតុនិយម
- ក្រសួងផែនការ
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រសួងកិច្ចការនារី
- ក្រសួងអប់រំ យុវជន និងកីឡា
- គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
- ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ សង្គមស៊ីវិលវិស័យឯកជន
- សហគមន៍ និងសាធារណៈជន

អំពីក្រុមហ៊ុន ហាតហ្វឺល (Hatfield) (www.hatfieldgroup.com) ៖ បានបង្កើតនៅឆ្នាំ១៩៧៤ និងមានការិយាល័យកណ្តាលនៅវ៉ានខូវើ (ប្រទេសកាណាដា)។ ក្រុមហ៊ុន ហាតហ្វឺល បានកសាងកេរ្តិ៍ឈ្មោះជាសកលក្នុងការផ្តល់សេវាកម្មបរិស្ថានដែលបានអនុវត្តគម្រោងជោគជ័យចំនួន២៥០០នៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិក។ ក្រុមហ៊ុន មានការិយាល័យនៅកាណាដា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងបុត្រស្វានណា និងដៃគូនៅប្រទេសឈីលី និងថៃ។

ទេស័យដ្ឋានទំនាក់ទំនង

ក្រសួងបរិស្ថាន
(នាយកដ្ឋានប្រែប្រួលអាកាសធាតុ)
អាគារ ៤៨ មហាវិថីសម្តេចព្រះសីហនុ សង្កាត់ទន្លេបាសាក់
ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ៖ ៨៥៥ (២៣) ៦៣ ១០ ៥៨២
អ៊ីម៉ែល៖ spcrcambodia@gmail.com
គេហទំព័រ៖ www.ppcrcambodia.wordpress.com

